



ធនាគារកសិកម្ម រុក្ខាប្រមាញ់ និងកសិកម្ម
AGRICULTURAL AND RURAL DEVELOPMENT BANK

លេខ / N° : ជ.អ.ជ.ក. / ARDB

ព្រះរាជាណាចក្រកម្ពុជា

KINGDOM OF CAMBODIA

ជាតិ សាសនា ព្រះមហាក្សត្រ

Nation-Religion-King

គម្រោងអាជីវកម្ម ដំណាំខ្ទឹមស្លឹក (ខ្ទឹមខ្យង)



គណៈកម្មការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃធនាគារ អេ.អ.ឌី.ប៊ី, ខែឧសភា ឆ្នាំ២០២២

១-សេចក្តីផ្តើម៖

“ស្លឹកខ្ចីម” គឺជាគ្រឿងទេសផ្តល់សំខាន់ ជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដែលប្រជាជនទូទៅនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារ។ ស្លឹកខ្ចីម អាចបរិភោគទាំង ដើមស្រស់ និងស្លឹកស្រស់ ដើម្បីនាំមកនូវជីវជាតិផ្សេងៗ។ ពូជខ្ចីមស្លឹកមានពីរប្រភេទ គឺពូជស្លឹកមូល តូចៗល្មម និងពូជមានស្លឹកសំប៉ែតធំហើយវែង។ កសិករភាគច្រើននិយមដាំប្រភេទពូជខ្ចីមស្លឹកមូល និងតូចៗល្មម ដែលគេច្រើនហៅថា “ខ្ចីមខ្យល់” ព្រោះពូជនេះពេញនិយមលើទីផ្សារប្រចាំថ្ងៃ។ ការដាំ ខ្ចីមយកស្លឹកអាចដាំបានច្រើនរបៀប ទាំងក្នុងដី ក្នុងកេះស្មៅ ដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀត និងដាំលើដីវាលលើកជារង។ ប៉ុន្តែដើម្បីបំពេញតម្រូវការទីផ្សារ និងចំណេញថវិកាច្រើន ត្រូវដាំលើដី វាលលើកជារង។ ខ្ចីមស្លឹកជាដំណាំមួយប្រភេទមិនពិបាកថែទាំណាស់ណាទេ ដោយគ្រាន់តែត្រូវ ស្រោចទឹកច្រើនបន្តិច។

២-គោលបំណង ៖ ការរៀបចំគម្រោងអាជីវកម្មលើការដាំដំណាំខ្ចីមស្លឹកនេះគឺដើម្បី៖

- ជួយដល់សហគមន៍កសិកម្ម ក្រុមផលិត និងកសិករ ដែលមានបំណងចង់ដាំដុះដំណាំខ្ចីម ស្លឹក ក្នុងការទទួលបាននូវព័ត៌មានបន្ថែមអំពីបច្ចេកទេសថ្លៃដើមផលិត និន្នាកាត់ម្តែ ការវិភាគសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនការដាំដុះឱ្យទទួលបានលទ្ធផលល្អ។
- ជួយជំរុញ និងលើកស្ទួយដល់ការដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ជំនួសការ នាំចូល។

៣-បច្ចេកទេសដាំខ្ចីមស្លឹក ប្រភេទ “ខ្ចីមខ្យល់”

•**ការរៀបចំដី៖** ភូមិឱ្យម៉ដ្ឋល្អ ២ ទៅ ៣សារ ហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃ។ ក្រោយ ពីហាលដីរួចត្រូវយកដីកំប៉ុស ឬដីលាមកគោ/មាន់ទៅបាចហើយភ្ជួរលុប រួចទើបលើកជាងរង ដែល មានកម្ពស់ ១តិក ដើម្បីការពារកុំឱ្យខ្ចីមជាំទឹក។ ត្រូវវាយបំបែកដីឱ្យម៉ត់ល្អ ធ្វើឱ្យដីធ្ងរ រក្សាសំណើម បានយូរ និងដើម្បីឱ្យបូសខ្ចីមចាក់ចូលជ្រៅក្នុងដី ស្រូបយកជីជាតិនៅក្នុងដីបានល្អ ងាយដុះលូត លាស់។ ត្រូវរើសដីដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ ទើបស្លឹកវាលូតល្អ។ ដីដែលអាចដាំខ្ចីមបានល្អ គឺមានជី ជាតិច្រើន ជាដីល្បាប់ក៏បាន ដីល្បាយខ្សាច់ក៏បាន ហើយនៅជិតប្រភពទឹក ពិសេសរកដីដែលសម្បូរជី ជាតិល្អ ដើម្បីងាយស្រួលថែទាំ និងខ្ចីមឆាប់លូតលាស់លឿន។

•**ការរើសពូជ៖** ខ្ចីមដែលដាំនេះ គឺទុកពូជតាតាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឱ្យផុតពូជ។ ពូជដែល គេនិយមដាំគឺខ្ចីមខ្យល់ព្រោះខ្ចីមប្រភេទនេះមានទម្ងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន។ ការដាំត្រូវរើសយកតែដើមធំ ថ្លោសល្អ និងយកដើមចាស់ទើបដាំមិនរលួយ និងឆាប់លូតលាស់ ។

•ការដាំ÷

-ក្នុងការដាំត្រូវដកភ្លាមដាំភ្លាម និងត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឱ្យវាលូតលាស់បានល្អ ដាំដោយគ្របចំបើងពីលើ

-ដើម្បីឱ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង ២តិក ដើម្បីឱ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។បើដើមល្អធំ យើងដាំតែមួយដើម បានហើយ តែបើដើមតូចយើងអាចដាក់ ២កូនក្នុងមួយគុម្ព។

-យកមើមពូជណាដែលរឹងមាំល្អមកកាត់បូសចេញខ្លះ កាត់ចុងត្រួយចេញដើម្បីឱ្យកើតការបែកខ្ទែង។

•ការថែទាំ÷ ក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២ ដង គឺនៅពេលព្រឹក និងល្ងាច។ បន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗ ចេញ ព្រមទាំងពិនិត្យមើលសត្វល្អិត បើសិនជាមានត្រូវតែបាញ់ថ្នាំសម្លាប់។ គួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។ ខ្ទឹមស្លឹកមិនត្រូវការជីបំប៉ន ឬការថែទាំច្រើន បើធៀបនឹងដំណាំប្រភេទស្លឹកដទៃ។

•ការប្រមូលផល÷ ជាទូទៅ ខ្ទឹមស្លឹកអាយុ ១ខែ ៥ថ្ងៃ ក្រោយពីដាំ អាចដកយកទៅលក់បាន។ ក្នុង ១ឆ្នាំ គេអាចប្រមូលផលបានពី ៦ ទៅ ៨ដង ប៉ុន្តែយកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែល យូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំឱ្យបាន ២ ទៅ ៣ដង។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គេតែងតែទុកពូជបន្តរហូតមិនឱ្យផុតពូជឡើយ ។

•វិធីក្នុងការទុកពូជខ្ទឹមស្លឹក÷ ជាធម្មតាខ្ទឹមអាយុ ១ខែ ៥ថ្ងៃ អាចដកយកទៅលក់បាន ប៉ុន្តែបើចង់រក្សាខ្ទឹមទុកធ្វើពូជ ត្រូវរក្សាទុកលើថ្នាលពី ១ខែកន្លះ ទៅ ២ខែ។

•រដូវដាំដុះ÷ ទោះបីដំណាំខ្ទឹមយកស្លឹកងាយស្រួលដាំ មិនសូវសម្បូរសត្វចង្រៃបំផ្លាញ ព្រោះខ្ទឹមមានសារធាតុហិល ជួយបណ្តេញសត្វចង្រៃ ប៉ុន្តែដំណាំខ្ទឹមជាដំណាំចាញ់ទឹកភ្លៀងធ្លាក់ជោគជាំ។ ដូច្នេះ អ្នកបច្ចេកទេសណែនាំឱ្យដាំខ្ទឹមបានល្អ គឺដាំនៅចុងរដូវភ្លៀង។

•វិធីសាស្ត្រគ្រប់គ្រងស្លឹកខ្ទឹម ក្រោយពេលប្រមូលផល÷

-វិធីប្រមូលផល÷ ខ្ទឹមស្លឹកនេះ ការប្រមូលផលនៅពេលវាចាស់ល្មម គឺចាប់ពីអាយុ ៣៥ ទៅ ៤៥ ថ្ងៃ ដោយសម្គាល់ស្លឹករបស់វាឡើងម្សៅ និងកមើមរបស់វាឡើងស្អួច ដោយអាចដកចាប់នឹងដៃ ប៉ុន្តែចាប់ជិតគល់វាបន្តិចកុំឱ្យដាច់មើម។ បើសិនជីវីងគួរយកចបជីក ឬកូនរនាស់ធ្មេញវែង គាស់វាជាមុនសិន ទើបប្រមូលវា។ គួរប្រមូលផលពេលព្រឹកចាប់ពីម៉ោង៧ ដល់ ម៉ោង ១១ និងពេលរសៀលពីម៉ោង ២ ដល់ម៉ោង ៥ នៅពេលស្រស់ទឹកសន្សើម គ្មានភ្លៀង ដើម្បីការពារកុំឱ្យស្លឹកវាស្រួយ ដែលអាចបាក់បែកច្រើន។ ពេលប្រមូលផលត្រូវឆាប់យកមកទុកក្នុងម្ជប់ កុំឱ្យត្រូវកំដៅថ្ងៃខ្លាំងពេក

ងាយទទួលការខូចខាត ដោយបាត់ជាតិទឹក និងស្រកទម្ងន់មកពីស្វិតស្រពោន។ កុំធ្វើការប្រមូលផល នៅពេលមានភ្លៀង ព្រោះធ្វើឱ្យខ្លឹមងាយរលួយ។

-ការសម្អាត៖ ដើម្បីឱ្យផលិតផលមានគុណភាពល្អ មានសោភ័ណភាព និងមានតម្លៃ ខ្ពស់គាប់ភ្នែកអតិថិជន គួរសម្អាតវាឱ្យស្អាតដោយបេះស្លឹកបាក់ ខូចខាត ងាប់ ស្អុយរលួយចោល។ ធ្វើ ការកាត់ឬសបន្តិច ដើម្បីកុំឱ្យនៅជាប់ដី រួចលាងទឹកសម្អាតត្រឹមគល់បានហើយ បើមានស្នាមប្រឡាក់ដី ធ្ងន់ៗ។ ក្នុងការសម្អាត ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យខ្លឹមស្លឹកងាយទទួលការបាក់បែកឆាប់ ខូចទុកមិនបានយូរ។

-ការវេចខ្ចប់ និងជីកជញ្ជូន៖ ចងជាដុំតូចៗដោយប្រើខ្សែកំប្លោក ឬខ្សែចេក ដោយ យកស្លឹកចេក ឬស្លឹកឈូកស្រស់ហ៊ុំព័ទ្ធជុំវិញ ដើម្បីរក្សាពណ៌ និងកាត់បន្ថយការប៉ះទង្គិច។ ត្រូវ តម្រៀបក្នុងខេង ឬជាល (បាតត្រូវទ្រាប់ស្លឹកចេកដែលមានកម្រាស់ពី ១ ទៅ ២ សង់ទីម៉ែត្រ។ ពេល ដាក់ក្នុងខេង ឬជាល មិនត្រូវសង្កត់វាទេ។ ត្រូវតម្រៀបគល់ខ្លឹមចេញខាងក្រៅ។

-ការស្តុកទុក៖ ក្នុងករណីទុកយូរថ្ងៃត្រូវពង្រាយលើគ្រែ ឬបាន ដែលធ្វើឱ្យស្លឹកល្មម មានខ្យល់ចេញចូល បានល្អ និងឧស្សាហ៍ប្រោះទឹក (១ថ្ងៃ ២ដង) ឬគ្របក្រណាត់សើមពីលើ តែមិន ត្រូវកាត់ឬសវាចេញទេ។ ក្នុងករណីនេះ គេទុកបាន ១ទៅ ២ថ្ងៃ។ ក្នុងករណីខ្លះ យើងអាចទុកវាដោយ បញ្ឈរក្នុងបានដែកដែលមានទឹក ២-៣ ជ័ង ហើយក្នុងមួយថ្ងៃប្តូរទឹកម្តងចេញ។ គេទុកក្នុងបានដែក នេះ ត្រូវដាក់ក្នុងម្លប់ត្រជាក់ល្អ ហើយមិនត្រូវប៉ះវាឡើយនៅពេលទុកដាក់នេះ ។ ក្នុងករណីនេះ យើង អាចរក្សាទុកបានពី ២ទៅ ៣ថ្ងៃ ។

•និន្នាកាត់តម្លៃ៖ ខ្លឹមស្លឹកមានតម្លៃខ្ពស់នៅចន្លោះពីខែមិថុនា ដល់ខែ តុលា ជារដូវដាំដុះដំណាំ នេះមិនសូវបានផលដោយសារទឹកភ្លៀងធ្លាក់ជោកជាំធ្វើឱ្យខ្លឹមរលួយ និងតំបន់លិចទឹកមិនអាចដាំបា ន។ តម្លៃធ្លាក់ថ្លៃក្នុងចន្លោះពីខែធ្នូ ដល់ខែមីនា ជារដូវទឹកសម្រកអាចដាំបានច្រើន ជារដូវស្រួលដាំដុះ និងទទួលបានទិន្នផលខ្ពស់។

៤-តម្រូវការទុនដំបូងក្នុងការដាំដុះដំណាំ “ខ្លឹមស្លឹក ” សម្រាប់ផ្ទៃដីទំហំ ១០ អា

ទុនវិនិយោគលើការរៀបប្រព័ន្ធស្រោចស្រព	ទុនសម្រាប់ការដាំដុះនិងថែទាំ	ទឹកប្រាក់សរុប
1,115,000 រៀល	1,944,000 រៀល	3,059,000 រៀល

៥-លទ្ធផលលើការដាំខ្លឹមស្លឹកលើផ្ទៃដីទំហំ ១០អា ក្នុង១ឆ្នាំ រយៈពេល ៤០-៤៥ថ្ងៃ ផ្អែកលើតម្លៃលក់ ធានាបច្ចុប្បន្ន៖

ចំណាយសរុប	ចំណូលសរុប	ចំណេញសរុប
1,985,286 រៀល	3,750,000 រៀល	1,764,714 រៀល

៦-ការវិភាគសេដ្ឋកិច្ចលើការដាំឱ្យស្លឹក “ឱ្យខ្យល់” លើផ្ទៃដីទំហំ ១០ អា ក្នុង១ឆ្នាំ
រយៈពេល ៤០-៤៥ ថ្ងៃ (ការដាំដុះនៅតំបន់ស្រុកតំបែរ ខេត្តត្បូងឃ្មុំ)


បរិយាយ	ឯកតា	ចំនួន ឯកតា	តម្លៃ/ឯកតា (រៀល)	ទឹកប្រាក់ (រៀល)	ចំនួនសារ រំលោះ	ទឹកប្រាក់សរុប (រៀល)
១-ចំណូលពីការលក់	គ.ក	1,250	3,000	3,750,000		3,750,000
២-ចំណាយសរុប = ចំណាយប្រែប្រួល + ចំណាយមិនប្រែប្រួល						1,985,286
២.ក-ចំណាយប្រែប្រួលសរុប						1,944,000
ភ្នំដី	សារ	2	20,000	40,000		40,000
ភ្នំលើករង	សារ	1	20,000	20,000		20,000
ពូជ	គ.ក	300	2,700	810,000		810,000
ជួលអ្នកដាំ (៥នាក់ រយៈពេល១ព្រឹក)	នាក់	5	15,000	75,000		75,000
ដីគីមី (១បារ= ៥០គ.ក) ប្រភេទ 18x4x5	បារ	1	180,000	180,000		180,000
ថ្នាំសត្វល្អិត និងជីបំប៉ន	សរុប			150,000		150,000
ជីលាមកមាត់	បារ	4	6,000	24,000		24,000
ឈ្នួលបោចស្មៅ (៤នាក់ ពេល១ព្រឹក)	នាក់	4	15,000	60,000		60,000
ថ្លៃប្រមូលផល ជួលគេបក	គ.ក	1,250	200	250,000		250,000
ប្រេងបូមទឹក	លីត្រ	30	4,500	135,000		135,000
ថ្លៃថែទាំ ស្រោចទឹក បាញ់ថ្នាំ	រដ្ឋ	1	200,000	200,000		200,000
២.ខ-ចំណាយមិនប្រែប្រួលសរុប				1,115,000		41,286
ម៉ាស៊ីនបូមទឹក១៥សេស (១ទឹកប្រើបាន៣ឆ្នាំ, ១ឆ្នាំ= ៧រដ្ឋ)	គ្រឿង	1	300,000	300,000	21	14,286
ក្បាលបូម (ប្រើបានរយៈពេល៥ឆ្នាំ)	គ្រឿង	1	440,000	440,000	35	12,571
ទុយោមេ (ប្រើបានរយៈពេល៥ឆ្នាំ)	ដើម	10	11,000	110,000	35	3,143
ទុយោតេ + វ៉ាន (ប្រើបានរយៈពេល៥ឆ្នាំ)	គូ	5	14,000	70,000	35	2,000
ទុយោជ័រសាច (ប្រើបានរយៈពេល៣ឆ្នាំ)	ដុំ	3	65,000	195,000	21	9,286
៣-ចំណេញសរុប						1,764,714
ថ្លៃដើម/គ.ក						1,588.23
ចំណេញ/គ.ក						1,411.77

៧-លទ្ធភាពចំណេញផ្អែកលើនិស្សាគរតម្លៃ លើផ្ទៃដីទំហំ ១០ អាៈ

- តម្លៃទាបបំផុត ៧០០\$/គ.ក
- តម្លៃខ្ពស់បំផុត ៧,៥០០\$/គ.ក
- តម្លៃដែលកសិករអាចទទួលបានប្រាក់ចំណេញគឺចាប់ពី ២០០០\$/គ.ក ឡើងទៅ

ទិន្នផល គ.ក	តម្លៃ រៀល/គ.ក	ចំណូល រៀល	ចំណាយ រៀល	ចំណេញ-ខាត	
				រៀល	%
1,250	700	875,000	1,985,286	1,110,286	-56%
1,250	900	1,125,000	1,985,286	860,286	-43%
1,250	1,200	1,500,000	1,985,286	485,286	-24%
1,250	1,500	1,875,000	1,985,286	110,286	-6%
1,250	2,000	2,500,000	1,985,286	514,714	26%
1,250	2,500	3,125,000	1,985,286	1,139,714	57%
1,250	3,000	3,750,000	1,985,286	1,764,714	89%
1,250	3,500	4,375,000	1,985,286	2,389,714	120%
1,250	4,000	5,000,000	1,985,286	3,014,714	152%
1,250	4,500	5,625,000	1,985,286	3,639,714	183%
1,250	7,000	8,750,000	1,985,286	6,764,714	341%
1,250	7,500	9,375,000	1,985,286	7,389,714	372%

៨-ខ្សែប្រចាំតម្លៃ៖



៩-បញ្ហាប្រឈម ៖

ទោះបី ខ្លឹមស្លឹកជាប្រភេទដំណាំដែលងាយដាំ មិនពិបាកក្នុងការថែទាំ ប៉ុន្តែក៏អាចជួបនឹងហានិភ័យដែលបង្កឡើងដោយសត្វល្អិតចង្រៃមានពពួកប្រភេទក្រា និងរោគរលាកស្លឹក បណ្តាលមកពីជួបអាកាសធាតុក្តៅខ្លាំងបន្ទាប់មកប៉ះនឹងទឹកសន្សើមដែលត្រជាក់ខ្លាំង ធ្វើឱ្យបាក់ធាង។